




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ៣២ ០៤៩ ០០១ សហវ: ៣៧

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០៨



ប្រកាស
ស្តីពី

ការដកចេញ ការបែងចាយ និងការកាត់រក្សាទុកនៃប្រាក់បញ្ញើ

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៧០២ / ១២២ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០២ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩២ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ១៨ ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០៧០៧ / ០១៧ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណូមពរការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.-

ទំនិញនាំចូលទាំងអស់ជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយ ។

ទំនិញទាំងនេះអាចត្រូវបានបញ្ចេញពីគយនៅមាត់ច្រកនាំចូល អាចដឹកជញ្ជូនទៅកាន់ការិយាល័យគយនានាក្រោមការឃ្លាំមើលរបស់គយដើម្បីបំពេញប្រតិបត្តិការនាំចូលទំនិញពីគយ ឬអាចដឹកជញ្ជូនទៅការិយាល័យគយដើម្បីនាំចេញក្រោមបទប្បញ្ញត្តិកាត់ ។



ប្រការ ២.-

នីតិវិធីគយលើការដឹកជញ្ជូន ការចែកចាយ និងការកាន់រក្សាទំនិញ
នាំចូល ត្រូវបានកំណត់ដូចខាងក្រោម ៖

ក. ក្នុងវដ្តអំណាចគយ ទំនិញនាំចូលទាំងអស់ ត្រូវអមភ្ជាប់ជាមួយនូវ
ឯកសារនានាដែលបញ្ជាក់ថាទំនិញទាំងនេះត្រូវបាននាំចូលដោយស្របច្បាប់ដូចជា
ប្រតិវិធីនីតិយុត្តិធម៌ បង្កាន់ដៃពន្ធច្បាប់ដើម ឬលិខិតអនុញ្ញាតដឹកជញ្ជូនច្បាប់
ដើមភ្ជាប់ជាមួយបង្កាន់ដៃពន្ធច្បាប់ចម្លងដែលចេញដោយមន្ត្រីគយ និងរដ្ឋាករមាន
សមត្ថកិច្ច ។

ខ. ចំពោះទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ បន្ថែមលើការ
តម្រូវខាងលើ ត្រូវអមភ្ជាប់ផងដែរនូវលិខិតអនុញ្ញាតមានសុពលភាពដែលចេញ
ដោយអាជ្ញាធរមានសមត្ថកិច្ច

គ. ចំពោះទំនិញដែលត្រូវបានកំណត់ចាត់ទុកជាទំនិញកំណត់ពិសេស
ក្រោមបញ្ញត្តិមាត្រា ៨ នៃច្បាប់ស្តីពីគយអាចជាកម្មវត្ថុនៃការតម្រូវបន្ថែមឱ្យបិតត្រា
គយ និងការត្រួតពិនិត្យបន្ថែមតាមការកំណត់របស់នាយកទីចាត់ការគយនិងរដ្ឋាករ

ឃ. ចំពោះទំនិញដែលត្រូវបានលើកលែងពន្ធ ឬជាកម្មវត្ថុនៃរបបព្យួរ
ពន្ធត្រូវអមភ្ជាប់ជាមួយនូវលិខិតអនុញ្ញាតមានសុពលភាពដែលចេញដោយរដ្ឋបាល
គយ ។

ប្រការ ៣.-

លិខិតអនុញ្ញាតដឹកជញ្ជូន ដែលចេញដោយការិយាល័យគយនាមាត់ច្រក
នាំចូលត្រូវបញ្ជាក់នូវអត្តសញ្ញាណច្បាស់លាស់នៃមធ្យោបាយដឹកជញ្ជូន គម្រោង
ស្របច្បាប់នៃទំនិញ តម្រាយផ្លូវដឹកជញ្ជូន និងរយៈពេលនៃការដឹកជញ្ជូន ។ នាយក
ទីចាត់ការគយ និងរដ្ឋាករត្រូវចេញនូវសេចក្តីណែនាំពាក់ព័ន្ធនឹងតម្រូវការលិខិត
អនុញ្ញាតដឹកជញ្ជូន លក្ខខណ្ឌនៃការចេញ និងការប្រើប្រាស់លិខិតអនុញ្ញាតនេះ
ព្រមទាំងនីតិវិធីពាក់ព័ន្ធផ្សេងទៀត ។

បុគ្គលដែលកាន់រក្សាទំនិញ រួមទាំងអ្នកដឹកជញ្ជូន និងអ្នកប្រឹក្សាគយ
ត្រូវបង្ហាញទំនិញ និងលិខិតអនុញ្ញាតដឹកជញ្ជូន ឬឯកសារផ្សេងទៀតដូចរៀបរាប់
ក្នុងប្រការ ២ ខាងលើដល់មន្ត្រីគយមានសមត្ថកិច្ចនៅពេលមានការត្រួតពិនិត្យ

